



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ

លេខ៖ ចក ១៧/២០២៥ កបទ.សអ

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង
សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគំរើក និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធច្រើននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃដែលប្រដាប់ដោយខែលការពារជំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រព្រមទាំងប្រើឧបករណ៍បំពង់សម្លេងប្រែក្លង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រឿងករបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខជាក់គ្នាជាមួយប្រជាពលរដ្ឋកម្ពុជាដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។

ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួនមិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធច្រើន មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផ្ទុយស្រុយតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា ។



ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលខុសត្រូវក្នុងកម្លាំងប្រដាប់អាវុធចែចំណែក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួនគោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាសូមអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធានាសំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹង បន្ថែមទៀត។

ព្រះរាជាណាចក្រកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន។ កម្ពុជាបានគូសបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា កិច្ចសន្ទនា និងការចរចា គឺជាមាគ៌ាឆ្ពោះទៅមុខ ដែលអាចធ្វើបានតែមួយគត់ តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីឱ្យបានពេញលេញ ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ប្រកបដោយការស្ថាបនា។ កម្ពុជាក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅតាមបណ្តាយព្រំដែន ខណៈបដិសេធនូវរាល់សកម្មភាពទាំងឡាយណា ដែលអាចបង្កើនភាពតានតឹង។ តាមរយៈការផ្តល់អាទិភាពដល់មធ្យោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាប៉ងប្រាថ្នាឱ្យជម្លោះត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ស្ថិរភាព និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ថ្ងៃពុធ ១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥



No. SM 17/2025 MFA.IC

**Statement of the Ministry of Foreign Affairs and
International Cooperation of the Kingdom of Cambodia**

The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia expresses grave concerns over the reckless and provocative actions committed today, 17 September 2025, by Thai armed forces in Prey Chan village, O Bei Choan commune, O Chrov district, Banteay Meanchey province.

According to credible reports, Thai soldiers equipped with shields, batons, and weapons entered Cambodian territory and fired tear gas and rubber bullets, while also using high-frequency sound devices that harmed the ears of Cambodian villagers in Prey Chan village. These actions resulted in injuries to many civilians, including Buddhist monks, during a tense standoff with Cambodian villagers who were peacefully defending their homes and property. This unacceptable act of intimidation, coupled with the recent pointing of live weapons at innocent Cambodian civilians, constitutes a grave violation of Cambodia's sovereignty and territorial integrity, as well as of fundamental principles of international law and humanitarian norms.

Cambodian civilians, unarmed and living peacefully on their ancestral land, must never be subjected to such threats, harassment, or violence. These repeated provocations by the Thai armed forces not only endanger the fragile ceasefire along the border but also seriously undermine ongoing efforts by both Governments to resolve disputes through peaceful dialogue and negotiation mechanisms.

The Ministry of Foreign Affairs and International Cooperation urges the Thai armed forces to immediately cease such hostile actions, to exercise utmost restraint, and to ensure that its soldiers fully respect Cambodia's sovereignty and the dignity and safety of Cambodian civilians. Cambodia further calls on the international community, particularly ASEAN and relevant partners, to take due note of these alarming developments and to support efforts aimed at preventing further escalation.

The Kingdom of Cambodia remains steadfast in its commitment to the peaceful settlement of the border conflict with Thailand, guided by the principles of good neighborliness, international law, and ASEAN's spirit of solidarity. Cambodia has consistently emphasized dialogue and negotiation as the only viable path forward, making full use of bilateral mechanisms such as the General Border Committee (GBC), Regional Border Committees (RBC), and the Joint Boundary Commission (JBC) to address outstanding issues in a constructive manner. Cambodia has also underlined the importance of confidence-building measures, humanitarian cooperation, and the protection of civilians along the border, while rejecting any actions that could escalate tensions. By prioritizing diplomatic channels and regional cooperation, Cambodia seeks to ensure that disputes are resolved through mutual understanding, fostering stability and harmony for the peoples of both countries.

Phnom Penh, 17 September 2025